



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១១

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតយុំពាមដីលាំង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍អាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំពាមដីលាំង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦២ នាក់ (៣២%ជាស្ត្រី និង៩%ជាជនជាតិចាម) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំពាមដីលាំង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម

១. **ការស្នើសុំឱ្យមានការដោះស្រាយបញ្ហាទូកដរចម្លង**
 - ប្រជាពលរដ្ឋនៅក្នុងឃុំពាមដីឡាំងទាំងអស់បានស្នើសុំឱ្យមានការជួយអន្តរាគមន៍ជាបន្ទាន់ ចំពោះបញ្ហាទូកដរចម្លង ដោយសូមឱ្យមានការបង្កើត ឬដាក់បង្ហាញតារាងតម្លៃជាស្តង់ដារ(សៀវភៅបន្ទុក) សម្រាប់សេវាកម្មទូកដរនោះ ។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២នេះតទៅ។
២. **ការស្នើសុំឱ្យមានការធ្វើ និងផ្តល់អត្តសញ្ញាណប័ណ្ណឱ្យទាន់ពេលវេលា**
 - ស្នើសុំឱ្យមានការផ្តល់នូវសេវាកម្មសាធារណៈ គឺការធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានទាន់ពេលវេលា។ ព្រមទាំងស្នើសុំឱ្យខាងមន្ត្រីដែលពាក់ព័ន្ធ មានការស្រង់ព័ត៌មានពីចំនួនប្រជាពលរដ្ឋដែលគ្រប់អាយុ និងផ្តល់ព័ត៌មានឱ្យទាន់មុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំក្នុងឆ្នាំ២០១២ខាងមុខនេះ។ សូមចាប់ផ្តើមពីបំណាច់ឆ្នាំ២០១១នេះតទៅ។
៣. **ការជួសជុលផ្លូវលំ**
 - ស្នើសុំជួសជុលផ្លូវលំ២០ម៉ែត្រ ទៅ៣០ម៉ែត្រ ដែលផ្លូវនេះមានប្រវែង ១០គីឡូម៉ែត្រ ពីភូមិពាមដីឡាំង ទៅភូមិថ្មពេជ ព្រោះផ្លូវនេះត្រូវបានខូចខាតខ្លាំងដោយកន្លែង ដោយសារទឹកជំនន់។ សូមចាប់ផ្តើមអនុវត្តពីបំណាច់ឆ្នាំ២០១១នេះតទៅ និងបញ្ចប់ត្រឹមឆ្នាំ២០១២។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

៤. ការបែងចែកអំណោយ

- ប្រជាពលរដ្ឋនៅឃុំពាមដីឡាំងបានស្នើសុំឲ្យមានការបែងចែកអំណោយឲ្យបានទាន់ពេលវេលា និងមានភាពត្រឹមត្រូវ ក្នុងករណីណាដែលមានគ្រោះមហន្តរាយ ឬគ្រោះធម្មជាតិ។ សូមចាប់ផ្តើមមានវិធានការណ៍ពីបំណាច់ឆ្នាំ២០១១នេះតទៅ។

៥. ការកាន់កាប់ដីធ្លី

- ប្រជាពលរដ្ឋនៅក្នុងភូមិបទស្លាស្លាប បានស្នើសុំកុំឲ្យមានការកាន់កាប់ដីកម្មសិទ្ធិ ចំពោះដីព្រៃលិចទឹកជាង២ហិកតា ដោយដីនោះជាសម្បត្តិសាធារណៈ ហើយអាចឲ្យប្រជាពលរដ្ឋទូទៅមានសិទ្ធិធ្វើការបង្កបង្កើនផលបានគ្រប់គ្នា។ សូមចាប់ផ្តើមអនុវត្តពីបំណាច់ឆ្នាំ២០១១នេះ និងបញ្ចប់ឆ្នាំ២០១២។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការជាអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **ហួយ លាងហួត** តំណាងគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា «លោកមានការចាប់អារម្មណ៍ខ្លាំងណាស់ដោយមានការរៀបចំសិក្ខាសាលានេះឡើង ព្រោះដើម្បីបំពេញនូវរាល់បំណងប្រាថ្នារបស់ម្ចាស់ឆ្នោតក្នុងការអភិវឌ្ឍឃុំ-សង្កាត់ផង និងការបំពេញកិច្ចសន្យារបស់អ្នកជាប់ឆ្នោតផង»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការជាអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **ហួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

¹ No. 067

២-កញ្ញា ភោគ ស្រីពេជ្រ (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០៨៩ ៨១៨ ១៧៦

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។